



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ៖៣១២ ភ្នំពេញ

ជាតិ សាសនា ព្រះមហាក្សត្រ

ប្រចាំឆ្នាំ ២០២៤
ក្រសួងពេទ្យ

ចុះ

ឈ្មោះ: វ៉ាន់

ថ្ងៃទី: ០៩.០៩.២០២៤
ម៉ោង: ១០:០០ ម.គ.

នគរបាល

ស្ថិតិ

ស្ថិតិ

ការរៀបចំសិទ្ធិការប្រព័ន្ធដែលនឹងការគោលនយោបាយនៃក្រសួងពេទ្យ

នគរបាល

- បានយើងដោដម្បន្ទាំនៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំការងារជាតិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីប្រកាសឱ្យប្រើប្រាប់ស្តីពីការរៀបចំនិងការប្រព័ន្ធដែលគឺជាផ្លូវការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើង
- បានយើងព្រះរាជក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើង
- បានយើងព្រះរាជក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រំនាសម្ព័ន្ធគ្រប់គ្រង និងមុខំណែងក្នុងរំនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នប្រាក់ដាកិនិងប្រាក់ក្រោមដាក់
- បានយើងព្រះរាជក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើង
- បានយើងព្រះរាជក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើង
- បានយើងព្រះរាជក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើង
- យោងតាមសំណើបែកសំដើមនៃក្រសួងពេទ្យ និងការគោលនយោបាយនៃក្រសួងពេទ្យ

នគរបាល
នគរបាល
នគរបាល

មន្ត្រី

អនក្រឹត្យនៃក្រសួងពេទ្យ

ទំព័រទី២
សេវាសកម្ម នូវខ្លួន នានាតឹម និងបន្ទាល់ខ្លួន

ទារាង ..

ទីស្តីការគណៈរដ្ឋមន្ត្រីមានយោសកកម្មដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់
គណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី។

ទារាង ..

ទីស្តីការគណៈរដ្ឋមន្ត្រីមានមុខងារនិងការកិច្ចដូចតទៅ៖

១- សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី៖

- សិក្សាស្រាវជ្រាវបុរិសុបសភាពការណ៍ទូទៅ និងធ្វើឱ្យការណ៍ដូនរាជរដ្ឋបានរាជរដ្ឋកិច្ច ដើម្បីរកយករាជរដ្ឋបានប្រចាំថ្ងៃ និងចម្លងដូនប្រជានត្រីទូសការនិងប្រជាន ដើម្បីសការ
- ផ្សេងៗផ្សាយនិងចាត់ថែងអនុវត្តច្បាប់ លិខិតបទដ្ឋានគឺយុត្តិ សេចក្តីសម្រច បទបញ្ហា គោលការណ៍ណែនាំ និងលិខិតដ្ឋានបាននានារបស់រាជរដ្ឋកិច្ច
- តាមដាន ពិនិត្យ ក្រឹត់នំលើកក្រសួង ស្ថាបននានាបំណុះរាជរដ្ឋកិច្ច ក្នុងការអនុវត្ត កម្មវិធីនយោបាយ លិខិតបទដ្ឋានគឺយុត្តិ សេចក្តីសម្រច បទបញ្ហា និងគោលការណ៍ណែនាំរបស់រាជរដ្ឋកិច្ច
- ផ្តល់យោបល់លើទិន្នន័យប្រចាំថ្ងៃ និងទិន្នន័យច្បាប់លើការងារគោលការណ៍ទូទៅ និងសេចក្តីប្រចាំថ្ងៃ លិខិតបទដ្ឋានគឺយុត្តិ គោលនយោបាយ ដែនការយុទ្ធសាស្ត្រ ដែនការសកម្មភាព និងនកសារធ្វើងារទៀតខ្លួនសង្គគិតភាព
- ត្រួតពិនិត្យលើលិខិតបទដ្ឋានគឺយុត្តិរបស់ក្រសួងស្ថាបននៅថ្ងៃកំណើតនិងរាជរដ្ឋកិច្ច ថ្ងៃកំណើតក្រោមដាក់ដែលមិនបាននិងលិខិតបទដ្ឋានគឺយុត្តិរបស់រាជរដ្ឋកិច្ច
- តាមដាន ពិនិត្យ និងពិចារណាលើគ្រប់សំណើរបស់ក្រសួងស្ថាបន និងលើកយោបល់ តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដាក់ និងគោលនយោបាយរបស់រាជរដ្ឋកិច្ច តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដាក់ និងរបៀបម៉ែននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រច
- រៀបចំកម្មវិធីការងាររបស់រាជរដ្ឋកិច្ច និងធ្វើឱ្យការណ៍ប្រចាំសប្តាហ៍ ខ្លួន ត្រូវបាន និងប្រចាំឆ្នាំ
- រៀបចំអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី អង្គប្រជុំអនុក្រសួង កិច្ចប្រជុំនៃនាយករដ្ឋមន្ត្រី និងអង្គប្រជុំធ្វើងារទៀត
- អនុវត្តការកិច្ចធ្វើងារទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ផ្តល់

២- ជាសនាគារិករាជរដ្ឋបានរាជរដ្ឋកិច្ច

- សិក្សា វិភាគអំពីទិន្នន័យច្បាប់និងសភាពការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌
 - ជួយលើកិច្ចការនៃយោបាយ សិទ្ធិមនុស្ស ការពង្រឹងនិងព្រៀកទំនាក់ទំនងជាមួយ សង្គមសុវត្ថិភាព និងអង្គភាពការមិនមែនដោកិតាល
 - ព្រៀងការអភិវឌ្ឍប្រទេសជាតិ កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្លាប់ សាធារណៈ ការពារជាតិ និងអភិតាលកិច្ចល្អ តាមរយៈយន្តការគោលកម្មដិការ ក្រោមប្រើក្រាស និងអង្វោះ
 - ផ្ទៀបចំសំណែរាណដែលមានតម្លៃជាការចំកែងរាយព្រះរាជកម្មនិងព្រះរាជក្រឹត្យ
 - តម្លៃនិងថែរក្សាសំណែរាណដើមព្រះរាជកម្ម ព្រះរាជក្រឹត្យ និងលិខិតបទដ្ឋានគឺយុត្តិ ធ្វើដោឡូត
 - អនុវត្តការកិច្ចធ្វើដោឡូតដែលនាយករដ្ឋមន្ត្រីប្រគល់ដែន។
- ៣- គ្រប់គ្រងនិងចាត់វេចឆេះការងាររបស់ទីស្តីការគោលកម្មនិងការងារ
- សិក្សាភ្លោះក្រោម តាមដោន ពិនិត្យពិចារណា និងផ្តួចផ្តើមលើករោងចោលជាមួយ ដ្ឋានក្រុងគ្រប់និងការងារ
 - សិក្សាភ្លោះក្រោមដោយសហការជាមួយក្រសួងស្ថាបនពាក់ព័ន្ធ សង្គមសុវត្ថិភាព អង្គភាព មិនមែនដោកិតាល និងផ្តួចកិច្ចនិងការងារ ដើម្បីលើកគម្រោងកសាងសេចក្តីព្រោងច្បាប់ និងលិខិតបទដ្ឋានគឺយុត្តិ ធ្វើដោឡូត
 - ទំនាក់ទំនង សម្របសម្រួល និងផ្តល់រោងចោលជាបន្ទុកបែនពាក់ព័ន្ធ និងការ តាក់វេចឆេះការងាររបស់និងលិខិតបទដ្ឋានគឺយុត្តិ ធ្វើដោឡូត ឱ្យស្របតាម អាជីវការនៃកម្មវិធីនៃយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយ របស់រដ្ឋមន្ត្រីជាតិ
 - សិក្សានិងតាមដោនអភិវឌ្ឍប្រគល់និងលិខិតបទដ្ឋានគឺយុត្តិ ទាំងឡាយដែលត្រូវបាន ប្រកាសឱ្យបើដែលលើងសម្របនិងសភាពការណ៍ជាតិកំស្តីដើម្បីលើករោងចោល ដូនការរដ្ឋមន្ត្រីជាតិដើម្បីនិងសម្រចក្តីការស្នើត្រូវឱ្យសាងសង់កម្មប្រធើការកែ សម្រួល
 - រក្សាការពារកិត្យានុការពេលវេលាសំណងជាតិ ការងារ ការងារក្រោមប្រព័ន្ធដែលបានបង្ហាញ ការងារក្រោមប្រព័ន្ធដែលបានបង្ហាញ ការងារក្រោមប្រព័ន្ធដែលបានបង្ហាញ
 - តាមដោន ពិនិត្យ និងជំរូញការអនុវត្តកម្មវិធីនៃយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងលិខិតបទដ្ឋានគឺយុត្តិ របស់រដ្ឋមន្ត្រីជាតិ
 - គ្រប់គ្រងនិងសម្របសម្រួលការងាររបស់ក្រុមប្រើក្រាស អង្វោះ គោលកម្មដិការ និងអង្គភាពនានាថំណុះទីស្តីការគោលកម្មនិងការងាររបស់ទីស្តីការគោលកម្មនិងការងារ
 - គ្រប់គ្រងទ្រព្យសម្រាតិរដ្ឋមន្ត្រីនិងមន្ត្រីរាជការរបស់ទីស្តីការគោលកម្មនិងការងារ

- គ្រប់គ្រងនិងដោះស្រាយថវិកា មធ្យាបាយសម្រារ: ដើម្បីបរមីសកម្មភាពនានា
របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រី
- គ្រប់គ្រងការងារជិច្ឆួយ
- គ្រប់គ្រងប្រព័ន្ធដែលវិទ្យារបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងថែរក្សាងកសាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងងកសាររបស់ជាតិ
- ពិនិត្យនិងរៀបចំក្រឹងតំសុរិយយស សញ្ញាសក្តី និងងកសណ្តាន
- ទទួលបន្ទុកកំបងការងារពីជាតិការ សម្រាប់នាយករដ្ឋមន្ត្រី និងច្បាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី
- ការពារសន្តិសុខ សុវត្ថិភាព សណ្ឌាប់ឆ្នាប់សាធារណន៍រឿងហិរញ្ញវត្ថិស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងសម្របសម្រួលការងាររបស់កដិបណ្តិតសកាកម្មជាតិ
- គ្រប់គ្រងនិងសម្របសម្រួលការងាររោងការកិច្ចការងារជាតិ
- ចាត់ចែងបញ្ហានសេចក្តីព្រាសច្បាប់ទៅស្ថាប័ននឹងធម្មតាផើមិត្តិដើម្បីសំរាប់ពិនិត្យនិងអនុម័ត និងសម្របសម្រួលសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំកំណងកដិបណ្តិតាលទៅការពារសេចក្តីព្រាសច្បាប់ទៅស្ថាប័ននឹងធម្មតាផើមិត្តិ
- រៀបចំសំបាលទូទាត់យក្រោះមហាក្សត្រសុមឡាយក្រោះហាសុលេខាលីក្រោះកដិក្រមប្រកាសឱ្យប្រើច្បាប់
- សម្របសម្រួលការងារសំណ្ងាត់ ចម្លើយសការ
- អនុវត្តការកិច្ចផ្សេងៗទៀតដើម្បីនាយករដ្ឋមន្ត្រីប្រគល់ជូន។

ទារាង ..

ទីស្តីការគណៈរដ្ឋមន្ត្រីមានចំនាសម្ព័ន្ធដូចខាងក្រោម:

១- ខ្ពស់កាលំយ

២- អគ្គនាយកដ្ឋាន

- អគ្គនាយកដ្ឋានដើម្បីបាននិងបិរញ្ញាណក្នុងក្រសួង
- អគ្គនាយកដ្ឋានសម្របសម្រួលកិច្ឆការទូទាត់
- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- អគ្គនាយកដ្ឋានសម្របសម្រួលកិច្ឆការវិនិច្ឆ័យ
- អគ្គនាយកដ្ឋានសេដ្ឋកិច្ឆនិងទេសចរណ៍
- អគ្គនាយកដ្ឋានកិច្ឆការសង្គម
- អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរបនីយកម្ម និងសំណង់
- អគ្គនាយកដ្ឋានកដិបណ្តិតនិងកម្មល័ងកសារជាតិ

៣- នាយកដ្ឋានសវនកម្មផ្ទុកដែលរាយក្រារ

៤- ផ្ទុលេខាជីវការដ្ឋានអាកាសចរណ៍សិរិលនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

ទ្វាង ..

អគ្គនាយកដ្ឋាននឹមួយៗដើរការដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយកដែលមួយចំនួនជាដំឡើយការតាមការចំណាំ។

នាយកដ្ឋាននឹមួយៗដើរការដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួនជាដំឡើយការតាមការចំណាំ។

រចនាសម្ព័ន្ធគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជាទបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

ចំពុទិន ឧត្តមាល័យ

ទ្វាហ ..

ខ្ញុំកាល់យនាយករដ្ឋមន្ត្រីនិងខ្ញុំកាល់យរដ្ឋមន្ត្រីទូលបន្ទកទីស្តីការគណៈរដ្ឋមន្ត្រីទូលបន្ទករបស់កម្ពុជា ចំណាំឡាយដែលមានកំណត់ត្រួនអនុក្រឹត្យលេខ១១ ននក្រ.បក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខ្ញុំកាល់យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី និងផ្ទុលេខាជីវការប្រធានស្ថាប័ន និងអនុក្រឹត្យលេខ៦០ ននក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងផ្ទុលេខាជីវការដ្ឋាន។

ចំពុទិន អគ្គនាយកដ្ឋាននិងនាយកដ្ឋាន

ទ្វាភ ..

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមាននូវការទីនិងការកិច្ចដើរការគ្រប់គ្រង និងសម្របសម្រួលកិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្រាតិរដ្ឋ ពិធីការ និងការដោសនិស្សខ្លួន។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំនួន៥(បូន)ដែលមានការកិច្ចដូចមានចំងក្មែងជំពូកនេះ និងអនុវត្តការកិច្ចផ្សេងៗទៅការដែលរដ្ឋមន្ត្រីប្រគល់ជូន។

ទ្វាណ ..

នាយកដ្ឋានរដ្ឋបាលមានការកិច្ចដូចតាមខាងក្រោម

- គ្រប់គ្រង ពិនិត្យ និងចោរលិខិតជំនាញរដ្ឋបាលផ្សេងៗរបស់ក្រសួង ផ្ទុលេខាជីវការដ្ឋាន និងស្ថាប័ននានាដែលរដ្ឋមន្ត្រី និងលិខិតផ្ទុំត្រួនរបស់ខ្លួន
- សម្របសម្រួលការដោរប្រចាំថ្ងៃរបស់បណ្តាលនាយកដ្ឋាននិងអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រីរបស់ខ្លួន

- ជាសាបសិទ្ធិភាព តម្លៃភាព អរម្មាត្រីត្វូភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងផ្ទើលាលនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងបែករក្សាការប្រើប្រាស់គ្រានិងទូរកណ្តាលនៃទូរសព្ទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- ធ្វើការរំបែងចំណុចលិខិតនិងងកសារផ្សេងៗជូនថ្នាក់ដឹកនាំនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- ធ្វើលិខិតខ្លួននាម ទីធ្វើការ ដីកាបញ្ញា និងលិខិតបេសកកម្ម ជូនថ្នាក់ដឹកនាំ និងមន្ត្រីកដករវោនទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំធ្វើលិខិតអារ៉ែងប្រព័ន្ធអង្គភាព:រដ្ឋមន្ត្រី និងកិច្ចប្រជុំផ្សេងទៀត
- ទទួលលិខិតចូលពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងត្រួតពិនិត្យឯកសារមុនចុះលេខដើម្បីធ្វើចេញ និងបែងចំកិច្ចប្រជុំដឹកនាំ និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគំគូនិងក្រសួង កិច្ចប្រជុំអន្តោក្រសួង កិច្ចប្រជុំជាព្យាយុទ្ធការស និងកិច្ចប្រជុំផ្សេងទៀត តាមការអារ៉ែង
- គ្រប់គ្រងនិងចាត់ចែងលីកដោរអង្គភាព បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

៤. ការងារ

នាយកដ្ឋានផ្តល់ផ្តល់និងហិរញ្ញវត្ថុមានការកិច្ចជូចតាមខាងក្រោម:

- សម្រេចសម្រេចលាយលេសកម្មភាពចាប់ផ្តើមនិងចំណុល ចំណាយ ចីវិករដ្ឋ ចីវិកវិនិយោគ និងចីវិកដែករបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- សហការរៀបចំដែនការយុទ្ធសាស្ត្រចីវិក គម្រោងចំណុលចំណាយប្រចាំឆ្នាំ ដើម្បីរស្តីសុំតែនាទានចីវិកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំរាយការណ៍ចំណុល ចំណាយប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងបេឡ្ខនិងស្ថានភាពចំណុល ចំណាយសាច់ប្រាក់
- រៀបចំផ្តល់ផ្តល់សម្ងារៈបរិត្តារ សម្ងារៈការិយាល័យ ជូនបណ្តាលានាយកដ្ឋាន និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- សហការរៀបចំប្រាក់យែកស្តី ប្រាក់បំណាកចុំមុខងារ ប្រាក់សោធនិវត្ថុន ប្រាក់ខបត្តមួយ និងប្រជុំតន្លែន: តាមរបៈបំណាកជូនថ្នាក់ដឹកនាំ និងមន្ត្រីកដករវោនទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្លឹមិសម្ងារៈ: និងរៀបចំបញ្ជីសារពីកណ្តាលទ្រព្យសម្បត្តិរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំកសាងដែនការណ៍ទូកម្មប្រចាំឆ្នាំ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
- រៀបចំជាប្រចាំឆ្នាំលិខិតស្តីសុំចីវិក សហការប្រចាំឆ្នាំ និងអាណាពត្តិបើកប្រាក់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងនិងចាត់ចែងលីកដោរអង្គភាព បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។/រំ

នាយកដ្ឋានបុគ្គលិកមានការកិច្ចដូចតទៅ:

- គ្រប់គ្រងមន្ត្រីកដំណឹងភ្លាក់ដារាងជាការបសទីស្តីការគេណា:រដ្ឋមន្ត្រី ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈនិងស្ថាបនពាក់ព័ន្ធ
- រាយការមិនឱ្យដូចមួយសម្របសម្រលេកឯងការរៀបចំបែបបទនិងនិតិវិធីនៃការដំឡើងបាន: បាននន្ទុសក្តី និងថ្នាក់ ឬការលើកទីកច្ចាសាធារណៈដល់មន្ត្រីកដំណឹងស្តីការគេណារោងក្រោម ទីស្តីការគេណា:រដ្ឋមន្ត្រី
- គ្រប់គ្រងនិងដូចមួយសម្របសម្រលេកដូរដាលចំពោះមន្ត្រីកដំណឹងការនៃទីស្តីការគេណា:រដ្ឋមន្ត្រី
- គ្រប់គ្រងពិនិត្យការប្រើប្រាស់សកម្មភាពរបស់មន្ត្រីកដំណឹងការនៃទីស្តីការគេណា:រដ្ឋមន្ត្រី
- គ្រប់គ្រងពិនិត្យការដំឡើងក្របខណ្ឌ ផ្តាស់ប្តូរការកិច្ច បែបបទគេងតាំង ដំឡើងថ្នាក់ និងបាននន្ទុសក្តី ដោយមន្ត្រីកដំណឹងការក្រោមឱ្យការទីស្តីការគេណា:រដ្ឋមន្ត្រី
- រាយការមិនបញ្ជាក់ការបណ្តុះបណ្តាលបុគ្គលិក
- ធ្វើកម្មវិធីដំណាងដំណោះស្រាយបណ្តាលបណ្តុះបណ្តាលបណ្តាលបានមនុស្សបសទីស្តីការគេណា:រដ្ឋមន្ត្រី
- រៀបចំធ្វើដំណឹងការក្របខណ្ឌប្រចាំឆ្នាំ និងគោលនយោបាយដោក់ព្រាយមន្ត្រីតាមដំណាញ និងតាមតម្លៃការបស់អង្គភាព
- រៀបចំលិខិតដូរដាលសម្រាប់ការគ្រប់គ្រងអាជីវិនិងស្តិតិទិនន័យលើការគ្រប់គ្រងមន្ត្រីកដំណឹង
- រៀបចំប្រាក់ប្រៀបត្រូវប្រាក់ក្រោមឱ្យដំឡើងក្របខណ្ឌប្រចាំឆ្នាំ និងបែបខបត្ថម្ភគោលនយោបាយសង្គម
- ចូលរួមកិច្ចប្រជុំគេណា:រដ្ឋមន្ត្រី កិច្ចប្រជុំអន្តក្រសួង និងកិច្ចប្រជុំដំឡើងទេរក តាមការអារ៉ែង
- គ្រប់គ្រងនិងពាក់ព័ន្ធដំឡើងលើការដោរដូរដាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

នាយកដ្ឋានពិធីការមានការកិច្ចដូចតទៅ:

- រៀបចំទីកន្លែងប្រជុំនិងពិធីធ្វើដំឡើងបែបសំគាល់គេណា:រដ្ឋមន្ត្រីនិងទីស្តីការគេណា:រដ្ឋមន្ត្រី
- សហការជាមួយក្រសួង ស្ថាបន រៀបចំកម្មវិធី និងដូនដំណើរទស្សនកិច្ចក្រោមប្រទេសបែបសំនាយករដ្ឋមន្ត្រីនិងថ្នាក់ដីកនាំទីស្តីការគេណា:រដ្ឋមន្ត្រី
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំទីកន្លែងដូនថ្នាក់ដីកនាំធ្វើការដោរទីផ្ទះលក្ខណៈ គ្រប់គ្រងចំណាំគ្រឿងសង្គារិម និងអនាម័យគ្រប់ការិយាល័យនៃទីស្តីការគេណា:រដ្ឋមន្ត្រី
- រៀបចំនិងសម្របសម្រលេកពិធីធ្វើដំឡើងដូនថ្នាក់ដីកនាំនៃទីស្តីការគេណា:រដ្ឋមន្ត្រី,✓

- រៀបចំនិងកសារលិខិតជូនទា លិខិតថ្លែងអំណារគុណា និងសារឱលកទុកដឹង នូងនាម រាជធានីភ្នំពេញ និងក្នុងនាមទីស្តីការគុណារដ្ឋមន្ត្រី ជូនបណ្តាប្រទេសជាមិត្តភូងខិកស បុណ្យជាតិ បុណ្យខ្ពស់កំណើតថ្ងៃកំដើរនៅក្នុងនិងក្រោមប្រទេស
- គ្រប់គ្រងការពារសន្តិសុខសណ្ឌាប់ឆ្នាប់សាធារណៈនៅក្នុងបរិវេណទីស្តីការគុណារដ្ឋមន្ត្រី ដើម្បីធានាសុវត្ថិភាពជូនថ្ងៃកំដើរនៅក្នុងនិងមន្ត្រីជាការ
- គ្រប់គ្រងនិងចាត់ចែងលើការដោរដ្ឋាន បុគ្គលិក និងសម្ងាត់ក្នុងនាយកដ្ឋាន។

ចំពួនធឌី

អគ្គនាយកដ្ឋានសម្របសម្រួលនគរបាលនគរបាល

មាត្រាទំនាក់ទី

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅមាននាយកដ្ឋានទីនិងការកិច្ចរៀបចំ ចាត់ចែង និងសម្របសម្រួលការដោរសម្រាប់កិច្ចប្រជុំពេញអង្គគុណារដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀត កិច្ចការស្រាវជ្រាវនិងរៀបចំនិងកសារសម្រាប់គំទ្រកិច្ចប្រជុំ ការដោរប្រព័ន្ធដំឡើងនិងកិច្ចការសុប ធ្វើបាយការណ៍ ស្តីពីសកម្មភាពការដោរបស់រាជធានីភ្នំពេញនិងការដោរតិស្សិយយស។

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅមាននាយកដ្ឋានចំនួន៥(៥)ដើលមានការកិច្ចដូចមានចែងក្នុងដំឡើងនិងអនុវត្តការកិច្ចផ្សេងៗទៀតដើលដើម្បីប្រគល់ជូន។

មាត្រាទំនាក់ទី

នាយកដ្ឋានរៀបចំកិច្ចប្រជុំពេញអង្គគុណារដ្ឋមន្ត្រីនិងកិច្ចប្រជុំផ្សេងៗទៀតមានការកិច្ចដូចតាមខាងក្រោម៖

- រៀបចំកិច្ចប្រជុំពេញអង្គគុណារដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំដំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- រៀបចំប្រព័ន្ធស្ថាដែល និតិវិធី និងការសំណើនិងកសារដែលបម្រើឱ្យកិច្ចប្រជុំពេញអង្គគុណារដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំដំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- រៀបចំបញ្ជីសមាសភាពសម្រាប់កិច្ចប្រជុំពេញអង្គគុណារដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំដំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- ធ្វើសំណើសំរៀបរារៈ បុលិកសម្រេចប្រជុំអន្តរក្រសួង កិច្ចប្រជុំដំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត ដើម្បីសំរាប់ពិនិត្យសម្រេចប្រជុំដ្ឋានរដ្ឋមន្ត្រី
- ធ្វើកំណត់បញ្ហាល្អស្តីពីរៀបរារៈសម្រេចប្រជុំពេញអង្គគុណារដ្ឋមន្ត្រី
- ទទួលនិងចាត់ចែងបញ្ហានសេចក្តីប្រាងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផ្សេងៗទៀត និងឯកសារនាសៅពីក្រសួង ស្ថាបនសាថ្ធិ បុម្ភាលសំណើ ទៅអង្គភាពពាក់ព័ន្ធនៃទីស្តីការគុណារដ្ឋមន្ត្រី
- ធ្វើក្រោងប្រតិទិនប្រចាំសប្តាហ៍នៃកិច្ចប្រជុំនានា។

- ធ្វើការព្យាករអំពីតម្រងកម្មវិធីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំនាំពាល់បច្ចេកទេស និងកិច្ចប្រជុំផែនខេត្ត
- ចូលរួមកូងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំនាំពាល់បច្ចេកទេសនិងកិច្ចប្រជុំផែនខេត្ត តាមការអេឡិច្ឆេច
- គ្រប់គ្រងនិងចាត់ចែងលើការងារដូចជាបុគ្គលិក និងសម្ងារៈកូងនាយកដ្ឋាន។

ទម្រង់ទី១៤ ..

នាយកដ្ឋានស្រាវជ្រាវនិងរៀបចំនិងកសារគាំទ្រកិច្ចប្រជុំមានការកិច្ចជូនតាមខាងក្រោម

- គ្រប់គ្រងនិងថែរក្សាសុប្បភុព្វិនៃសេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានា ដើម្បីដោកកំពង់ច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានា ដោយសហការជាមួយក្រសួងស្ថាបនសាមិបូម្ពាស់សំណើ ឱ្យស្របតាមស្ថារតីនៃកិច្ចប្រជុំនីមួយា និងស្របតាមគោលការណ៍រៀបនាំស្តីពីនិតិវិធីនិងវិធាននៃការគោរកកំពង់សេចក្តីព្រោងច្បាប់និងលិខិតបទដ្ឋានគឺយុត្តិផែនខេត្ត
- កែសម្រួលអភិវឌ្ឍន៍និងសេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានាកំណែរបស់គណៈកម្មការការសារឱ្យខ្សោខ្លួន មុននឹងដាក់ឯកសារទាំងនេះចូលកូងសម្រេបដុំនាំពាល់បច្ចេកទេស សម្រេបដុំអន្តរក្រសួង ជាតិសេស សម្រេបដុំពេញអង្គគណៈរដ្ឋមន្ត្រី
- ចូលរួមកូងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំនាំពាល់បច្ចេកទេស និងកិច្ចប្រជុំផែនខេត្តតាមការអេឡិច្ឆេច
- ធ្វើទំនាក់ទំនងជាមួយក្រសួងស្ថាបនសាមិបូម្ពាស់សំណើ កូងការតាមដានដំណើរកើតឡើង សេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានា ក្រាយកិច្ចប្រជុំនីមួយា
- ធ្វើដំនួយស្ថារតីគ្រប់កិច្ចប្រជុំដុំនាំពាល់បច្ចេកទេសនិងកិច្ចប្រជុំអន្តរក្រសួង
- តាមដានដំណើរការរៀបចំសេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានា
- រៀបចំគ្រឿងដាក់នៃការគោរកកំពង់សេចក្តីព្រោងច្បាប់និងលិខិតបទដ្ឋានគឺយុត្តិផែនខេត្ត តាមការសម្រេចរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- ពិនិត្យ ស្រាវជ្រាវ ស្នូលកកល់សេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានាដើលពាក់ព័ន្ធនឹងរបៀបរារៈនៃកិច្ចប្រជុំ
- ពិនិត្យផ្ទៀងផ្ទាត់ការកែសម្រួលសេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត និងឯកសារនានា ឱ្យស្របតាមស្ថារតីនៃកិច្ចប្រជុំនីមួយា
- តាមដានការអនុវត្តគោលការណ៍រៀបនាំស្តីពីនិតិវិធីនិងវិធាននៃការគោរកកំពង់សេចក្តីព្រោងច្បាប់ លិខិតបទដ្ឋានគឺយុត្តិផែនខេត្ត ឱ្យមានប្រសិទ្ធភាព។

- រៀបចំបញ្ជីឯកសារពាក់ព័ន្ធនៃសេចក្តីព្រៃងច្បាប់ លិខិតបទជ្លានគតិយុត្តិធ្វើដោយតែង និងឯកសារ នានាសម្រាប់កិច្ចប្រជុំពេញអង្គភាពណ៍រដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ថែងលើការងារដូចជាបុគ្គលិក និងសម្ងាត់ក្នុងនាយកដ្ឋាន។

នាយកដ្ឋានទី១ ..

នាយកដ្ឋានឯកសារអនុវិចត្រួនិចនិងព័ត៌មានទឹកបានការកិច្ចដូចតទៅ៖

- រៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យនៃឯកសារគតិយុត្តិចាំងអស់
- ស្រាវជ្រាវនិងចង់ក្រងកាលឯកសារគតិយុត្តិ ក្រាមទម្រង់ជានឯកសារអនុវិចត្រួនិច
- ចែរក្រាយកាលឯកសារគតិយុត្តិ ក្រាមទម្រង់ជានឯកសារអនុវិចត្រួនិចសម្រាប់តម្រូវការបែង គណៈរដ្ឋមន្ត្រី
- ក្រុមការដំណឹងឯកសារដើម្បីសម្រេចបែងគេហទ័រសំគាល់រដ្ឋមន្ត្រីនិងរបស់នាយករដ្ឋមន្ត្រី
- រៀបចំគម្រោងអភិវឌ្ឍន៍ផ្តើកឯកសារអនុវិចត្រួនិច
- សិក្សា ស្រាវជ្រាវប៊ូឡូកិច្ចបីទី៦ដែលទាក់ទងនឹងឯកសារអនុវិចត្រួនិច និងព័ត៌មានទឹកបាន
- លើកគម្រោងចំណាយការបែងចាំខេត្តកណ្តាល សម្ងាត់ សម្រាប់បរិមីខ្សែប្រព័ន្ធនឯកសារអនុវិចត្រួនិច
- ជូសជុលនិងបែងចាំប្រព័ន្ធបណ្តាញនិងប្រព័ន្ធអុនិធិធនិតិវិធី និងព័ត៌មានទឹកបាន
- សហការជាមួយនឹងដែកឲ្យអភិវឌ្ឍន៍នានាលើការងារឯកសារអនុវិចត្រួនិច
- អភិវឌ្ឍន៍និងគ្រប់គ្រងដំណឹងការនៃគេហទ័របែងចាំខេត្តកណ្តាល និងព័ត៌មានទឹកបានរដ្ឋមន្ត្រី
- សិក្សារៀបចំគម្រោងសម្រាប់បង្កើតគេហទ័របែងចាំខេត្តកណ្តាល
- គ្រប់គ្រងនិងចាត់ថែងលើការងារដូចជាបុគ្គលិក និងសម្ងាត់ក្នុងនាយកដ្ឋាន។

នាយកដ្ឋានទី២ ..

នាយកដ្ឋានសុប្មានការកិច្ចដូចតទៅ៖

- ទទួលសិក្សាភ្លាមជាង្វាត់ តាមដានពិនិត្យពិចារណា និងលើករោបាបលើលើពាយការណ៍ និងសំណើរបស់សាលាការដាននឹងកូវពេញ ដូចរដ្ឋមន្ត្រី និងទទួលគ្រប់គ្រងឯកសារដាន ខេត្ត ផ្លូវនរកជាបង្កើតិាល
- សុបនិងផ្តើពាយការណ៍ស្តីពីសកម្មភាពការងារបែងចាំស្តីការគេហទ័រដ្ឋមន្ត្រី
- ទំនាក់ទំនងនិងសហការជាមួយក្រសួងស្ថាប័ន ដូច្បែករាជក្រឹត់ពាយការណ៍បែងចាំសាមីក្រសួង ស្ថាប័នដែលផ្តើមករជាបង្កើតិាល ឱ្យបានតាមពេលកំណត់
- ពិនិត្យពាយការណ៍ស្តីពីសកម្មភាពការងារបែងចាំក្រសួងស្ថាប័ននានា និងការដាន ខេត្ត ដើម្បីរៀបចំបុកសុប្មានពាយការណ៍តាមកាលកំណត់ស្តីពីសកម្មភាពការងារបែងចាំការដាន
- ទទួលពាយការណ៍ស្តីពីសកម្មភាពការងារនៅតាមទីស្តីការក្រោតពិនិត្យប្រកទាហន្តដោយ ប្រកទាហរក្រោដនអន្តរដាតិ ប្រកទាហរកំបន់ត្រូវដែន និងប្រកទាហរកំពង់ដែសមុទ្ធ និងលើករាជក្រឹត់

យោបល់ជូនផ្ទុមត្រី ដើម្បីមានមូលដ្ឋានលើកយោបល់ជូននាយកផ្ទុមត្រីពិនិត្យនិងសម្រច

- រៀបចំទាយការណ៍ស្តីពីសកម្មភាពការងារបសទីស្ថាកំការគ្រប់ពិនិត្យតាមកាលកំណត់
- ចូលរួមកួងកិច្ចប្រជុំការងារបសលេខាជាតិការដ្ឋាននៃគណៈកម្មាធិការដោតិសន្តិសុខអាកាសទេរណីសុវិល និងធ្វើទាយការណ៍ជូនផ្ទុមត្រី
- រៀបចំសេចក្តីព្រាងសារលិខិតជូនពរបស់ការដ្ឋានកិច្ច ធ្វើជូនជនរួមជាតិកម្ពុជាកួងខិកសបុណ្យចូលឆ្នាំខ្លួនប្រព័ន្ធដឹកនាំតាមឆ្នាំនីមួយៗជូនផ្ទុមត្រីដើម្បីជូននាយកផ្ទុមត្រីពិនិត្យនិងសម្រច
- ចូលរួមកួងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដែរទៀត តាមការអភិវឌ្ឍ និងធ្វើសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជូនផ្ទុមត្រីពិនិត្យនិងសម្រច
- គ្រប់គ្រងនិងចាត់ថែងលើការងារដ្ឋានកិច្ច បុគ្គលិក និងសម្ងាត់កួងនាយកដ្ឋាន។

ទីក្រុងការងារ

នាយកដ្ឋានតែស្រីរួមយសមានភាគរីកចូលដែឡើង

- ពិនិត្យស្រាវជ្រាវនៃកសារផ្សេងៗ ដើម្បីតាក់តែងគោលនយោបាយជូនផ្ទុមត្រីដើម្បីមានមូលដ្ឋានកួងការលើកយោបល់ជូននាយកផ្ទុមត្រីដើម្បីពិនិត្យនិងសម្រចផ្តល់គ្រឿងតស្រីរួមយសនិងគោរម្យដ្ឋានតែស្រីរួមនៃខ្លួនឯងបន្ទាល់ មន្ត្រីកដ្ឋាន កងកម្មាំងប្រជាប់អាយុធ សហរសជន មន្ត្រីអង្គភាគដ្ឋាន និងអន្តរដ្ឋាន មន្ត្រីទួត និងប្រជាពលដ្ឋានតាមគុណបំណាត់កួងការចូលរួមកសាង និងការពារប្រព័ន្ធសដ្ឋាន
- ទទួលនិងពិនិត្យការងារកិច្ចប្រជុំសំណើមកពីក្រសួង ស្ថាបននានា ពាក់ព័ន្ធនិងការស្វែស្សែស្ថីស្ថីគ្រឿងតស្រីរួមយសប្រគល់ការងារខកញ្ញា និងលើកយោបល់ជូនប្រាកំដើរការ ដើម្បីពិនិត្យនិងសម្រច
- លើកគ្រប់គ្រងដលិតគ្រឿងតស្រីរួមយស គ្រប់ប្រកេទសម្រាប់ប្រើប្រាស់ដោរក្រោងកល់ឆ្នាំ
- លើកគ្រប់គ្រងដលិតសញ្ញាសក្តី ជូនសមាជិកដ្ឋានកិច្ច ជូនលេខាជាតិការ និងអន្តរដ្ឋាន និងលេខាជាតិការ
- ដលិត គ្រប់គ្រងសក្តី និងឯកសញ្ញានគ្រប់ប្រកេទរបស់សមាជិកការដ្ឋានកិច្ច ដ្ឋានលេខាជាតិការ អនុផ្តើលេខាជាតិការ និងមន្ត្រីកដ្ឋានសុវិលនៃក្របខណ្ឌមុខងារសាធារណៈ
- សហការដោម្បួយក្រសួង ស្ថាបននានា និងអាជ្ញាធរការដោនានីខេត្ត កួងពិធីបំពាក់គ្រឿងតស្រីរួមយស
- រៀបចំលិខិតបទដ្ឋានគិតិយុត្តិដើម្បីទូប់ស្ថាត់ការដលិតនិងការលក់គ្រឿងតស្រីរួមយស ខុសចរ្ប័ែរ

- លើកសំណែរដ្ឋបច្ចុប្បន្នជានគិយុត្តិដីមីធានាទីការដែនក្រឹងតិស្សិយេស៊ូន
- មានភាពត្រីមក្រា
- ធ្វើបាយការណ៍ប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពការងារដែនដី មន្ត្រីពិនិត្យនិងសម្រាប់គ្រប់គ្រងនិងចាត់ចែងលើការងារដែនដី បុគ្គលិក និងសមារៈក្នុងនាយកដ្ឋាន។

ចំណែកទី៦ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកទីនិងការកិច្ចទាំងកំទំនង និងសម្របសម្រួល ជាមួយក្រសួង ស្ថាបននានាពាក់ព័ន្ធនឹងវិស័យទាំងនាក់ទំនងអន្តរជាតិនិងកិច្ចការអាសន្ន។

ច្បាស់ទី១ ..

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំនួន២(ពីរ)ដែលមានការកិច្ចដូចមាន ចំងក្រឹងជំពូកនេះ និងអនុគត់ការកិច្ចដោយខ្លះទៅតុលាឌដែលរដ្ឋមន្ត្រីប្រគល់ដូន។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំនួន២(ពីរ)ដែលមានការកិច្ចដូចមាន ចំងក្រឹងជំពូកនេះ និងអនុគត់ការកិច្ចដោយខ្លះទៅតុលាឌដែលរដ្ឋមន្ត្រីប្រគល់ដូន។

ច្បាស់ទី២ ..

នាយកដ្ឋានទាំងនាក់ទំនងអន្តរជាតិមានការកិច្ចដូចតទៅ៖

- សម្របសម្រួលកិច្ចការអន្តរជាតិរាងទីស្តីការគណៈរដ្ឋមន្ត្រីនិងបណ្តាក្រសួងស្ថាបនជាតិ និងអន្តរជាតិទាំងក្នុងនិងក្រសួងក្រសួងស្ថាបននានាដែលពាក់ព័ន្ធនឹងវិស័យទាំងនាក់ទំនងអន្តរជាតិ ដូនដែលរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋានក្នុងការរំលែករំលែកនាយកដ្ឋានមន្ត្រី ពិនិត្យនិងសម្រាប់
- សិក្សា ស្រាវជ្រាវ និងលើកយោបល់លើលិខិតនិងធនកសារបេស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងក្រសួងស្ថាបននានាដែលពាក់ព័ន្ធនឹងវិស័យទាំងនាក់ទំនងអន្តរជាតិ ដូនដែលរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋានក្នុងការរំលែករំលែកនាយកដ្ឋានមន្ត្រី ពិនិត្យនិងសម្រាប់
- រៀបចំកិច្ចប្រជុំនិងជំនួយបានដោម្បួយគណៈប្រតិក្សានិងក្រុងប្រព័ន្ធសង្គមន៍ដែលរដ្ឋមន្ត្រី
- ចូលរួមរៀបចំព្រឹត្តការណ៍អន្តរជាតិដែលរយៈមានកិច្ចប្រជុំ សិក្សាសាលា សន្តិសុទ្ធនឹង មហាផ្ទៃនិងបានដោម្បួយគណៈប្រតិក្សានិងក្រុងប្រព័ន្ធសង្គមន៍ដែលរដ្ឋមន្ត្រី
- ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំបេស់ប្រជុំដីកនាំ កិច្ចប្រជុំអន្តរក្រសួង និង កិច្ចប្រជុំដោយខ្លះទៅតុលាឌ តាមការអារ៉ីញ និងធ្វើកំណត់ហេតុនេះកិច្ចប្រជុំនេះពាក់ព័ន្ធនឹង វិស័យមុខជំនាញបេស់ខ្លួនដែលរដ្ឋមន្ត្រីពិនិត្យនិងសម្រាប់
- ទាំងនាក់ទំនងជាមួយក្រសួង ស្ថាបននានា ដើម្បីស្វែងរក្សាទុកដាក់បំផុតនៅក្នុងក្រសួង និងក្រុងប្រព័ន្ធដែលរដ្ឋមន្ត្រី ដែលក្រសួងស្ថាបនបានបញ្ចូនមកទីស្តីការគណៈរដ្ឋមន្ត្រីរហូ

- រៀបចំនិងសម្រាប់ដំណើរទសយនកិច្ចក្រោមព្រៃនដូចជាអ្នកដ្ឋាក់ដីកនាំទីស្តីការគណៈរដ្ឋមន្ត្រី
- អមពាយកដូចមន្ត្រី ពេលទុលដូចបាតិភាគរាជការដោយជាមួយគណៈប្រតិកុបរទសនិងធ្វើទាយការណ៍ខ្លឹមសារដូចជាអ្នកដ្ឋាក់
- អមដំណើរដូចមន្ត្រីនិងប្រជាធិបតេយ្យការណ៍ដោយជាមួយគណៈរដ្ឋមន្ត្រីក្នុងដំណើរបសកកម្មប្រទសយនកិច្ចនៅក្នុងនិងក្រោមព្រៃនសាមារាពាត់តាមរបស់រដ្ឋមន្ត្រី
- រៀបចំបែបចំណុះស្តីប្រទានដូចជាប្រជាធិបតេយ្យការណ៍ដោយជាមួយគណៈរដ្ឋមន្ត្រី
- រៀបចំកំណត់បង្ហាញដូចជាប្រជាធិបតេយ្យការណ៍ដោយជាមួយគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណើរ និងលិខិតស្តី ដូចជាបណ្តាផ្លាក្រសួងស្ថាបននិងស្ថានទួតនានា
- គ្រប់គ្រងនិងចាត់ចែងលើការដោយជាមួយគណៈរដ្ឋមន្ត្រីនិងសម្ងាត់ក្នុងនាយកដូចនានា

ទម្រង់ទី១០ ..

នាយកដូចនានាអាសានមានការកិច្ចដូចតាម៖

- សិក្សា ស្រាវជ្រាវ និងលើកយោបល់លើលិខិតនិងកសារពាក់ព័ន្ធនឹងកិច្ចការអាសានទាំងក្នុងនិងក្រោមព្រៃន ដូចជាអ្នកដ្ឋាក់ដីម្នាស់មួយខែ ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ដូចនាយកដ្ឋាក់ដីនិងសម្រាប់
- ទំនាក់ទំនងនិងសម្រាប់សម្រាប់កិច្ចការអាសានរាជធំទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងស្ថាបនពាក់ព័ន្ធដែលនឹងកិច្ចការអាសាន
- រៀបចំលិខិតបទដ្ឋានគិតឲ្យក្នុងពាក់ព័ន្ធនឹងកិច្ចការអាសាន
- ចូលរួមជាមួយគណៈប្រតិកុបម្ភជាក្នុងបេសកកម្ម កិច្ចប្រជុំ ឬទិកប្រជាក់ជាតិនិងអន្តរជាតិនានាំពីនឹងកិច្ចការអាសាន
- ជាអង់ភាពបង្កើតក្នុងការសម្រាប់សម្រាប់ក្រោងអាសានដែលស្មើជាយអង្គភាពចំណាំទីស្តីការគណៈរដ្ឋមន្ត្រី
- ផ្តល់យោបល់លើជកសារពាក់ព័ន្ធនឹងកិច្ចការអាសានដែលស្មើជាយក្រសួងស្ថាបននានា
- សិក្សាស្រាវជ្រាវនិងតាមដានត្រីតួការណ៍ពាក់ព័ន្ធនឹងអាសាន និងធ្វើទាយការណ៍ពីវឌ្ឍនភាពកិច្ចការអាសានដូចជាអ្នកដ្ឋាក់ដីម្នាស់ និងប្រជាធិបតេយ្យការណ៍ទីនៃទីស្តីការគណៈរដ្ឋមន្ត្រី
- ឯកសារពាក់ព័ន្ធនឹងអាសានដូចមន្ត្រីការណ៍ការរំណែនការកិច្ចការគណៈរដ្ឋមន្ត្រីតាមការណ៍រំលែកបែងសំរួលដូចជាអ្នកដ្ឋាក់ដី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំបែងសំខ្នើការណ៍ កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដៃឃើញឡើងឡើង តាមការអរគួល់ពាក់ព័ន្ធនឹងកិច្ចប្រជុំនៃពាក់ព័ន្ធនឹងវិស័យមុខដំនាញបស់ខ្លួនដូចជាអ្នកដ្ឋាក់ដីនិងសម្រាប់
- គ្រប់គ្រងនិងចាត់ចែងលើការដោយជាមួយគណៈរដ្ឋមន្ត្រីនិងសម្ងាត់ក្នុងនាយកដូចនានា

ចំណូនទី៧

អត្ថបាលកដ្ឋានសម្របសម្រលកិច្ចការផ្តើមឯង មានភ្លាមាធិនិងការកិច្ចទាំងនេះនិងសម្របសម្រលការដោយផ្តើមឯងជាមួយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ស្ថាប័នធម្ពនុញ្ញ និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ទម្រង់១ ..

អត្ថបាលកដ្ឋានសម្របសម្រលកិច្ចការផ្តើមឯង មានភ្លាមាធិនិងការកិច្ចទាំងនេះនិងសម្របសម្រលការដោយផ្តើមឯងជាមួយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ស្ថាប័នធម្ពនុញ្ញ និងក្រសួងស្ថាប័នពាក់ព័ន្ធ។

អត្ថបាលកដ្ឋានសម្របសម្រលកិច្ចការផ្តើមឯងមាននាយកដ្ឋានចំនួន៣(បី)ដែលមានការកិច្ចដូចមានចំណូនទី២ និងអនុវត្តការកិច្ចផ្សេងៗទៀតដើម្បីប្រគល់ជូន។

ទម្រង់២ ..

នាយកដ្ឋានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ និងស្ថាប័នធម្ពនុញ្ញមានការកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតិភាពរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ និងស្ថាប័នធម្ពនុញ្ញ ដូចម្ដែនដូចតាមការផ្តើមឯងក្នុងការលើកយោបល់ជូននាយកដ្ឋានម្រីនិងសម្រច្រាវ។
- ទាំងនេះនិងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើកសារនិងលិខិតិភាពជាគតិយុត្តិផ្សេងៗដើម្បីក្រឡាតក និងធ្វើការពាយការណ៍ជូនផ្តើម្រី។
- ចូលរួមក្នុងកិច្ចប្រជុំគោលការណ៍កិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខដំណាក្យបស់ខ្លួនផ្តើម្រី និងធ្វើការណ៍ការណ៍កិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខដំណាក្យបស់ខ្លួនផ្តើម្រី។
- ចូលរួមក្នុងកិច្ចប្រជុំនាសារពាក់ព័ន្ធនឹងវិស័យមហាផ្ទៃ សន្តិសុខសណ្ឌាប់ឆ្នាប់សាធារណៈការពារជាតិ យុត្តិធម៌ ស្ថាប័នធម្ពនុញ្ញ និងគោលកម្មជាតិអភិវឌ្ឍន៍តាមរបបប្រជាធិបតេយ្យនៅថ្ងៃការណ៍ការពារជាតិតាមការអារ៉ាប់រាយនិងធ្វើការណ៍ជូនផ្តើម្រី។
- គ្រប់គ្រងនិងចាត់ចែងលើការដោររដ្ឋាភាស បុគ្គលិក និងសម្ងាត់ក្នុងនាយកដ្ឋាន។

ទម្រង់៣ ..

នាយកដ្ឋានមុខងារសាធារណៈនិងទាំងនេះជាមួយផ្តើសការ ព្រឹទ្ធសការ និងអធិការកិច្ចមានការកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតិភាពរបស់ក្រសួងមុខងារសាធារណៈ ស្ថាប័នប្រចាំអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ និងក្រសួងទាំងនេះជាមួយផ្តើសការ ព្រឹទ្ធសការ និងអធិការកិច្ច ដូចម្ដែនដូចតាមការផ្តើមឯងក្នុងការលើកយោបល់ជូននាយកដ្ឋានម្រីនិងសម្រច្រាវ។
- ទាំងនេះនិងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើកសារនិងលិខិតិភាពជាគតិយុត្តិផ្សេងៗ ដើម្បីក្រឡាតក និងធ្វើការពាយការណ៍ជូនផ្តើម្រី។

- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំធ្វើដោយទេរាបតាមការអភ៌ញ្ញា និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខដំនាព្យរបស់ខ្លួនដូនដ្ឋីមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ស្ថាប័នប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង ក្នុងការអភ៌ញ្ញា និងធ្វើបាយការណ៍ដូនដ្ឋីមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ទម្រង់ទៅទំនាក់ទំនាក់

នាយកដ្ឋានព័ត៌មាន ក្រសួងប្រជុំនានាពាក់ព័ន្ធ និងទូរគមនាគមន់មានការកិច្ចដែលទៅទំនាក់ទំនាក់

- ទទួលសិក្សាប្រចាំឆ្នាំ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតធនកសារបេស់ក្រសួងព័ត៌មាន និងក្រសួងប្រជុំនានាពាក់ព័ន្ធ ដូនដ្ឋីមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ដូននាយកដ្ឋីមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងដោម្បួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើកសារ និងលិខិតបទដ្ឋានគឺយុត្តិដោយទេរាបតាមការកិច្ចប្រជុំនានាពាក់ព័ន្ធ និងធ្វើការបាយការណ៍ដូនដ្ឋីមន្ត្រី
- សហការដោម្បួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងអង្គភាពចំណុះទីស្តីការគេណៈរដ្ឋមន្ត្រី ដើម្បីចាត់វិធានការបកស្រាយបំផើឱ្យមានប្រសិទ្ធភាពទៅលើព័ត៌មានណាមិនធ្វើឱ្យប៉ះពាល់ឯណាមិនការណ៍ដោយកិត្តិយស និងសេចក្តីថ្លែងបេស់ការងារកិច្ចបាល
- ពិនិត្យនិងតាមដានដំណើរក្សាទុនៃសកម្មភាពការងារដើម្បីបង្កើតការងារកិច្ចប្រជុំនានាពាក់ព័ន្ធ និងប្រជុំកិច្ចប្រជុំនានាពាក់ព័ន្ធ
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំធ្វើដោយទេរាបតាមការអភ៌ញ្ញា និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខដំនាព្យរបស់ខ្លួនដូនដ្ឋីមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ក្រសួងប្រជុំនានាពាក់ព័ន្ធ និងប្រជុំកិច្ចប្រជុំនានាពាក់ព័ន្ធ តាមការអភ៌ញ្ញានិងធ្វើបាយការណ៍ដូនដ្ឋីមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ចំណេះចំណេះ

អនុលាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍មានក្នុងនាយកដ្ឋាន និងការកិច្ចទំនាក់ទំនងនិងសម្របសម្រេច

ទម្រង់ទៅទំនាក់ទំនាក់

អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍មានក្នុងនាយកដ្ឋាន និងការកិច្ចទំនាក់ទំនងនិងសម្របសម្រេច ដោម្បួយក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ មីក្រុហិរញ្ញវត្ថុ ឧស្សាហកម្ម/អគ្គនាយកដ្ឋាន និងការកិច្ចទំនាក់ទំនាក់

សិប្បកម្ម វិះ ថាមពល ពាណិជ្ជកម្ម និងទេសចរណ៍។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍មាននាយកដ្ឋានចំនួន៥(បុន)ដែលមានការកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តការកិច្ចផ្សេងៗទៀតដែលធ្វើមក្នុងប្រគល់ជូន។

ទ្វាញ២០ ..

នាយកដ្ឋានហិរញ្ញវត្ថុនិងធនាគារមានការកិច្ចដូចតែម៉ោង៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតិភកសារ ហេស្សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារដោតីនៃកម្ពុជា ដូនដ្ឋីមក្នុង ដើម្បីមាន មូលដ្ឋានក្នុងការណែនការយោបល់ជូននាយកដ្ឋីមក្នុងពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារ និង លិខិតិបទដ្ឋានគឺយុត្តិផ្សេងៗដើម្បីក្រោមទុក និងធ្វើការរបាយការណ៍ជូនដ្ឋីមក្នុង
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមក្សា កិច្ចប្រជុំអនុក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអេត្តិញ្ញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធដើម្បីយុទ្ធផលនាយកដ្ឋីមក្នុង
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនិងវិស័យហិរញ្ញវត្ថុ ធនាគារ និងមីក្រុហិរញ្ញវត្ថុតាមការ អេត្តិញ្ញ និងធ្វើរបាយការណ៍ជូនដ្ឋីមក្នុង
- គ្រប់គ្រងនិងចាត់ចែងលើការងារដ្ឋីបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ទ្វាញ២១ ..

នាយកដ្ឋានខស្សាបកម្ម សិប្បកម្ម វិះ និងថាមពលមានការកិច្ចដូចតែម៉ោង៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតិភកសារ ហេស្សក្រសួងខស្សាបកម្មនិងសិប្បកម្ម និងក្រសួងវិនិន័យប្រជុំ ដូនដ្ឋីមក្នុង ដើម្បីមាន មូលដ្ឋានក្នុងការណែនការយោបល់ជូននាយកដ្ឋីមក្នុងពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតិបទដ្ឋានគឺយុត្តិផ្សេងៗដើម្បីក្រោមទុក និងធ្វើការរបាយការណ៍ជូនដ្ឋីមក្នុង
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមក្សា កិច្ចប្រជុំអនុក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអេត្តិញ្ញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធដើម្បីយុទ្ធផលនាយកដ្ឋីមក្នុង
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនិងវិស័យខស្សាបកម្ម សហគ្រាសធនកូចនិងមជ្ឈម សិប្បកម្ម វិះ និងថាមពល តាមការអេត្តិញ្ញនិងធ្វើរបាយការណ៍ជូនដ្ឋីមក្នុង
- គ្រប់គ្រងនិងចាត់ចែងលើការងារដ្ឋីបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ទ្វាញ២២ ..

នាយកដ្ឋានពាណិជ្ជកម្មនិងទេសចរណ៍មានការកិច្ចដូចតែម៉ោង៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតធនកសារ របស់ក្រសួងពាណិជ្ជកម្មនិងក្រសួងទេសចរណ៍ ដូនផ្ទុមត្រី ដើម្បីមានមូលដ្ឋានក្នុងការ លើកយោបល់ដូននាយកដ្ឋីមត្រីពិនិត្យនិងសម្រាប់
- ទំនាក់ទំនងជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ ដើម្បីស្វែងយល់បរិន្ទោមទៅលើធនកសារនិង លិខិតបទដ្ឋានគឺយុត្តិធម៌ដើម្បីរក្សាទុក និងធ្វើរាយការណ៍ដូនផ្ទុមត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដើម្បីរក្សាទុក និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងយុទ្ធមុខជាត្របេស់ខ្លួនដូន ផ្ទុមត្រីពិនិត្យនិងសម្រាប់
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្មនិងទេសចរណ៍តាមការអភិវឌ្ឍន៍ និងធ្វើរាយការណ៍ដូនផ្ទុមត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងារដ្ឋីបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

មាត្រាអំពី ..-

នាយកដ្ឋានដែនការនិងអភិវឌ្ឍន៍មានការកិច្ចដូចតទៅ៖

- ទំនាក់ទំនងនិងសម្របសម្រួលការងារជាមួយក្រសួងដែនការ គណៈកម្មាធិការនឹងតិច សម្រាប់និងអភិវឌ្ឍន៍កម្មដាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្មដាន ព្រមទាំងសិក្សា ស្រាវជ្រាវ លើកយោបល់លើរាយការណ៍និងសំណើរបស់ក្រសួង ស្ថាបនទាំងនេះដូនផ្ទុមត្រី
- ចូលរួមក្នុងកិច្ចប្រជុំ សិក្សាសាលា និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនិងការរៀបចំដែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ កម្មវិធីនិយោគ សាធារណៈ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិះរាភកម្មដាន គោលនយោបាយជាតិ ប្រជាជន ខ្សែបន្ទាត់នៃការព្រឹក អាហារូបត្ថម្ភជាតិ អត្ថសញ្ញាណកម្មត្រួសរក្រើក ការងារស្តិតិជាតិ ការងារនឹងតិច សម្រាប់និងអភិវឌ្ឍន៍កម្មដាន ការវិនិយោគគងកជន និង ដែគុអភិវឌ្ឍជាតិនិងអនុវត្តជាតិ
- ស្រួលព័ត៌មាននានាបេស់អង្គភាព គណៈកម្មាធិការ ក្រុមប្រឹក្សា និងអាជ្ញាធរចំណុះទីស្តី ការគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំដែនការ
- ចូលរួមកិច្ចដំណើររៀបចំនិងរាយការណ៍ឡើគ្រមាននិយោគជាតិ
- ចូលរួមប្រជុំនិងធ្វើរាយការណ៍លើការងារពាក់ព័ន្ធនិងការរៀបចំដែនការយុទ្ធសាស្ត្រ និងដែនការសេកម្មភាពនានា
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដើម្បីរក្សាទុក និងការអភិវឌ្ឍន៍កម្មដ្ឋានក្នុងការ លើកយោបល់ដូនផ្ទុមត្រីនៃការងារពាក់ព័ន្ធនិងសំយុទ្ធមុខជាត្របេស់ខ្លួនដូនផ្ទុមត្រីពិនិត្យនិងសម្រាប់
- គ្រប់គ្រងនិងចាត់ចែងលើការងារដ្ឋីបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ចំណូនទី៩
អគ្គនាយកដ្ឋានកិច្ចការសម្រេច

មាត្រាវាល់ ..

អគ្គនាយកដ្ឋានកិច្ចការសង្គម មានត្រួនទឹនការកិច្ចទាំនៃកំពង់សម្របសម្រេចជាមួយ ក្រសួង ស្ថាប័ននាពាណកំពេញនឹងវិស័យអប់រំ ប្រព័ម៉ែ ធម្មការ សាសនា សង្គមកិច្ច កិច្ចការនារី ការងារ ការបណ្តុះបណ្តាលវិធានី: និងសុខភាព។

អគ្គនាយកដ្ឋានកិច្ចការសង្គមមាននាយកដ្ឋានចំនួន២ (២)ដែលមានការកិច្ចជូនមានចំណែកដែល: និងអនុវត្តការកិច្ចផ្សេងៗទៀតដែលធ្វើមក្នុងក្រុងពេន្ធនេះ។

មាត្រាវាល់ ..

នាយកដ្ឋានអប់រំ ការងារ ប្រព័ម៉ែ ធម្មការ និងសាសនាមានការកិច្ចជូនមានចំណែកដែល:

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតនិងកសារ បេស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិធានី: ក្រសួង ប្រព័ម៉ែនិងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ដូនដ្ឋីមក្នុង ដើម្បីមានមូលដ្ឋាន កុងការលើកយោបល់ដូននាយកដ្ឋីមក្នុងពិនិត្យនិងសម្រេច
- ទាំនាក់ទាំនៃជាមួយក្រសួង ស្ថាប័នពាណកំពេញ ដើម្បីស្រួលយល់ហំនួមទៅលើកសារនិង លិខិតបទដ្ឋានគឺយុត្តិផ្សេងៗដើម្បីក្រុមក្នុង និងធ្វើការចាប់ពីដ្ឋានដ្ឋីមក្នុង
- ចូលរួមកុងកិច្ចប្រជុំគោរោងមក្នុង កិច្ចប្រជុំអនុក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតការ ការងារ និងធ្វើកំណត់ហេតុវិវាទកិច្ចប្រជុំនេះពាក់ព័ន្ធឌីស៊ីយមុខជំនាញបស់ខ្លួនដូន ដ្ឋីមក្នុងពិនិត្យនិងសម្រេច
- ចូលរួមកុងកិច្ចប្រជុំនាពាណកំពេញនឹងវិស័យអប់រំ យុវជន កីឡា ការងារ និងបណ្តុះបណ្តាលវិធានី: ប្រព័ម៉ែនិងវិចិត្រសិល្បៈ ធម្មការនិងសាសនា អាជ្ញាធរជាតិអូរក្រុង អាជ្ញាធរជាតិត្រង់វិហារ អាជ្ញាធរជាតិសំបុរាណគុក និងវិស័យពាណកំពេញផ្សេងទៀត តាមការ អភិវឌ្ឍ និងធ្វើទាយការណ៍ដូនដ្ឋីមក្នុង
- គ្រប់គ្រងនិងចាត់ចំនួងលើការងាររដ្ឋបាល បុគ្គលិក និងសម្រារៈកុងនាយកដ្ឋាន។

មាត្រាវាល់ ..

នាយកដ្ឋានសុខភាព សង្គមកិច្ច និងកិច្ចការនារីមានការកិច្ចជូនមានចំណែកដែល:

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតនិងកសារ បេស់ក្រសួងសុខភាព ក្រសួងសង្គមកិច្ច អគ្គនាយកដ្ឋាន និងយុវវិតិសម្រោះ និង ក្រសួងកិច្ចការនារី ដូនដ្ឋីមក្នុង ដើម្បីមានមូលដ្ឋានកុងការលើកយោបល់ដូននាយក ដ្ឋីមក្នុងពិនិត្យនិងសម្រេច។

- ទំនាក់ទំនងជាមួយក្រសួង ស្ថាបន់ពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ទះមទោល់នឹងកសារនឹងលិខិតបទដ្ឋានគឺយុត្តិធម៌ដើម្បីរក្សាទុក និងធ្វើការបាយការណ៍ជូនផ្ទេម។
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដើរដើរទៅតាមការអភ់ព័រ និងធ្វើការណ៍ជូនកិច្ចប្រជុំនេះពាក់ព័ន្ធនឹងសំយោគសំខ្លួនជូនផ្ទេម។
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងសំយោគសំបាល សង្គមកិច្ច អភិតិយុទ្ធផន និងយុវនិតិសម្បែទា កិច្ចគំពារសង្គម និងកិច្ចការនៅ តាមការអភ់ព័រ និងធ្វើបាយការណ៍ជូនផ្ទេម។
- គ្រប់គ្រងនិងចាត់ចែងលើការងារផ្ទេរបាល បុគ្គលិក និងសម្ងាត់ក្នុងនាយកដ្ឋាន។

ចំពូកទី១០

អគ្គនាយកដ្ឋាននិងការងារ ក្រុមហ៊ុនបច្ចុប្បន្ន និងក្រុមហ៊ុនបច្ចុប្បន្ន និងក្រុមហ៊ុនបច្ចុប្បន្ន

ច្បាស់ទី៣ ..

អគ្គនាយកដ្ឋានដលិតកម្ម រៀបចំដែនដី នគរបាលឯកម្ម និងសំណង់ មានគុណភាពនៃការកិច្ចទំនាក់ទំនងនិងសម្របសម្រលជាមួយក្រសួង ស្ថាបន់នានាពាក់ព័ន្ធនឹងសំយកសិកម្ម ត្រូវបានរៀបចំដែនដី នគរបាលឯកម្ម និងសំណង់ បរិស្ថាន និងធនធានជម្លាតី។

អគ្គនាយកដ្ឋានដលិតកម្ម រៀបចំដែនដី នគរបាលឯកម្ម និងសំណង់ មាននាយកដ្ឋានចំនួន៣(បី) ដែលមានការកិច្ចដូចមានចំងក្រឹងជំពូកនេះ និងអនុវត្តការកិច្ចដើរដើរទៅតាមដែលផ្ទេម។

ច្បាស់ទី៤ ..

នាយកដ្ឋានកសិកម្មនិងធនធានទីកម្មនាយកដ្ឋានការកិច្ចជំពូកទៅទំនាក់ទំនងទី២ ..

- ទទួលសិក្សាសារជាតិ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតនឹងកសារបែងក្រសួងកសិកម្ម ត្រូវបានរៀបចំនិងនេសាទ សហគមន៍កសិកម្ម ចលនាក្នុមិម្នយុទ្ធសាស្ត្រ និងក្រសួងធនធានទីកម្មនិងអគ្គនាយកដ្ឋានកសិកម្ម ជូនផ្ទេម។
- ទំនាក់ទំនងជាមួយក្រសួង ស្ថាបន់ពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ទះមទោល់នឹងកសារនឹងលិខិតបទដ្ឋានគឺយុត្តិធម៌ដើម្បីរក្សាទុក និងធ្វើបាយការណ៍ជូនផ្ទេម។
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំដើរដើរទៅតាមការអភ់ព័រ និងធ្វើការណ៍ជូនកិច្ចប្រជុំនេះពាក់ព័ន្ធនឹងសំយោគសំខ្លួនជូនផ្ទេម។

- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវប្រាប់ពីនិងនេសាទ់ សហគមន៍ កសិកម្ម ចលនាក្នុំម្មាយ ដលិតផលម្មាយ និងធនាគានទីកន្លែងខត្តនិយមតាមការអភើញនិងធ្វើបាយការណ៍ដូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ងារតារាង ..

នាយកដ្ឋានអភើញនិងបទ សាធារណការ និងដំឡើងមានការកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតនិងកសារបេស្ថភ័យក្នុងអភើញនិងបទ និងក្រសួងសាធារណការនិងដំឡើងជូនដូនរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ដូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រចចំ
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយោបល់បន្ថែមទៅលើជីវិតនិងលិខិតបទដ្ឋានគឺយុត្តិធម៌ដូចខាងក្រោមនេះ ដើម្បីក្រោមទីកន្លែងខាងក្រោមនេះ និងធ្វើបាយការណ៍ដូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តោក្រសួង និងកិច្ចប្រជុំដូចខាងក្រោមនេះ ការអភើញនិងធ្វើការណ៍ដំឡើងនាយករដ្ឋមន្ត្រី និងកិច្ចប្រជុំដូចខាងក្រោមនេះ ពីនិងសម្រចចំ
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យអភើញនិងបទ សាធារណការ និងដំឡើងមានមូលដ្ឋានក្នុងការលើកយោបល់ដូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រចចំ
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តោក្រសួង និងកិច្ចប្រជុំដូចខាងក្រោមនេះ ការអភើញនិងធ្វើការណ៍ដំឡើងនាយករដ្ឋមន្ត្រី និងកិច្ចប្រជុំដូចខាងក្រោមនេះ ពីនិងសម្រចចំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ងារតារាង ..

នាយកដ្ឋានរៀបចំដែនដី នគរបនីយកម្ម សំណង់ និងបរិស្ថានមានការកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតនិងកសារបេស្ថភ័យក្នុងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន ជូនដូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ដូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រចចំ
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយោបល់បន្ថែមទៅលើជីវិតនិងលិខិតបទដ្ឋានគឺយុត្តិធម៌ដូចខាងក្រោមនេះ ដើម្បីក្រោមទីកន្លែងខាងក្រោមនេះ និងធ្វើបាយការណ៍ដូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តោក្រសួង និងកិច្ចប្រជុំដូចខាងក្រោមនេះ ការអភើញនិងធ្វើការណ៍ដំឡើងនាយករដ្ឋមន្ត្រី និងកិច្ចប្រជុំដូចខាងក្រោមនេះ ពីនិងសម្រចចំ
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យដើម្បី រៀបចំដែនដី នគរបនីយកម្ម និងសំណង់ បរិស្ថាន និងធនាគានធម្លាតិតាមការអភើញនិងធ្វើបាយការណ៍ដូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ងារៈក្នុងនាយកដ្ឋាន។

ចំណាំទី១១
អន្តោយកដ្ឋានរបស់ជាតិតម្លៃជាបន្ទូល

ច្បាសោពេទ្យ ..

អគ្គនាយកដ្ឋានរបស់ជាតិតម្លៃជាបន្ទូលរបស់ជាតិមានតម្លៃទីនិងការកិច្ចចងក្រោះ តម្លៃជាបន្ទូល និងទោះពុម្ព ធ្វើយច្បាប់និងលិខិតបទជាតិយុត្តិនានា ។

អគ្គនាយកដ្ឋានរបស់ជាតិតម្លៃជាបន្ទូលរបស់ជាតិមាននាយកដ្ឋានចំនួន២(ពីរ)ដែលមានការកិច្ចដូចមានចំងក្មែងជំពូកនេះ និងអនុវត្តការកិច្ចធ្វើដោយផ្ទុកដែលរដ្ឋមន្ត្រីប្រគល់ជូន។

ច្បាសោពេទ្យ ..

នាយកដ្ឋានរបស់ជាតិតម្លៃជាបន្ទូលរបស់ជាតិទៅ៖

- ទំនាក់ទំនងនិងទទួលដំណឹងរបស់ពីស្ថាបននិភ័យច្បាប់ និតិប្រតិបត្តិ និងពីបណ្តាញក្រសួងស្ថាបន ដើម្បីពិនិត្យរបៀបចំងកសារដែលមានលក្ខណៈជាប្រចាំខែ លិខិតបទជាតិយុត្តិ លិខិតបទជាតិយុត្តិ និងមានវិសាលភាពទូទៅចំងប្រទេសទាំងនេះ ចងក្រោះដោស្រួលការកិច្ចមួយលខក្នុងមួយសប្តាហ៍
- ពិនិត្យរបៀបចំងក្រោះលិខិតបទជាតិនិងនិងកសារដោកម្រោងស្រួលការកិច្ច
- ទោះពុម្ពស្រួលការកិច្ច
- ទោះពុម្ពការកិច្ចតាមប្រព័ន្ធគេឡិចត្រូនិច
- ទទួលបន្ទុកការធ្វើព្យាយិកនិងសេវាកម្មចំការឱ្យការកិច្ច
- ទំនាក់ទំនងនិងសហការដោម្បួយក្រុមប្រឈមប្រឈមក្នុងក្រុមប្រឈមប្រចាំខែដោយផ្ទុក ដើម្បីរបៀបចំទទួលអភិបាលច្បាប់និងលិខិតបទជាតិនានា ដែលបានបកប្រែពីភាសាខ្មែរទៅភាសាបន្ទំសម្រាប់ទោះពុម្ពជាស្រួលការកិច្ចនិងជួនសុខឃើម
- គ្រប់គ្រងនិងចាត់ចំងក្រោះការងារអ្នកបាល បុគ្គលិក និងសម្បារៈក្នុងនាយកដ្ឋាន។

ច្បាសោពេទ្យ ..

នាយកដ្ឋានតម្លៃជាបន្ទូលរបស់ជាតិមានការកិច្ចដូចមេទេ៖

- សិក្សារោងក្រោននិងរបៀបចំគោលនយោបាយ លិខិតបទជាតិ អំពីការងារតម្លៃជាតិ និងសំណុំរឿងរបស់ជាតិ
- របៀបចំបណ្តុះសារជាតិឱ្យបានសម្រសបតាមលក្ខណៈបច្ចេកទេសទាំងនេះ
- ទំនាក់ទំនងនិងសហការដោម្បួយសមាគម អង្គការអន្តរជាតិនានា ដើម្បីអភិវឌ្ឍ និងបណ្តុះបណ្តាល បច្ចេកទេសវិញ្ញា តម្លៃជាបន្ទូលរបស់ជាតិ និងដែលក្នុងតម្លៃជាបន្ទូលរបស់ជាតិ នៅតាមក្រសួងស្ថាបននៅថ្ងៃកំណើន និងដែលក្នុងតម្លៃជាបន្ទូលរបស់ជាតិ នៅតាមក្រសួងស្ថាបននៅថ្ងៃកំណើន
- ប្រមូលចំងក្រោះជាបន្ទូលរបស់ជាតិ ដើម្បីតម្លៃជាបន្ទូលរបស់ជាតិ និងក្រុមសម្បារៈក្នុងនាយកដ្ឋាន។

- ប្រមូលដែកសារពីគ្រប់ក្រសួង ស្ថាប័ននានា និងធ្វើឱាសាលម្នាក់ក្រោមជាតិ ដែលមានតម្លៃ ថែក្រាយូរអេដ្ឋីដែលមានតម្លៃជាប្រធើសាស្ត្រនិងជាប់ក្រុងកណ្តាលជាតិ លើកវេលដែលក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបេទសនិងសហប្រតិបត្តិការអន្តោជាតិ
- ទទួលដែកសារពីបណ្តុះសារដ្ឋាន ក្រសួងស្ថាប័ននៅម្នាក់ជាតិ និងធ្វើឱាសាលម្នាក់ក្រោមជាតិដែលដឹងលំពេលកំណត់ត្រូវប្រគល់តម្លៃនៅបណ្តុះសារដ្ឋានជាតិ
- ក្រុមហ៊ុនក្រសួងស្ថាប័ននៅម្នាក់ជាតិនិងធ្វើឱាសាលម្នាក់ក្រោមជាតិដែលត្រូវប្រគល់ដែកសារដឹងលំបណ្តុះសារដ្ឋានជាតិ
- រដ្ឋបច្ចុប្បន្ន:បណ្តាលស្តីពីការដារបេច្ចកទេសកុងការគ្រប់គ្រងនិងថែក្រាយដែកសារ និងបណ្តុះសារដ្ឋានដឹងលំម្រីគ្រប់ក្រសួងស្ថាប័ននៅម្នាក់ជាតិនិងម្នាក់ក្រោមជាតិ គ្រឹះស្ថាន សាធារណៈ និងសហគ្រាសសាធារណៈ
- ធ្វើបញ្ជីស្ថិតិគ្រប់គ្រងសំណុំលិខិតដែកសារទាំងអស់ដែលក្រសួងស្ថាប័នបានប្រគល់ជាតិ ដើម្បីផ្តាយក្រសួងគ្រប់គ្រង ស្រាវជ្រាវ និងប្រើប្រាស់កុងករណី ចាំបាច់
- ធ្វើការណាំការដារតម្លៃដែកសារនិងបណ្តុះសារសាធារណៈនៅតាមក្រសួងស្ថាប័ននៅម្នាក់ជាតិនិងធ្វើឱាសាលម្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ
- ត្រួតពិនិត្យកំសម្រួលឡើងវិញនៃសំណុំលិខិតធនាពាណដែលបង្កើតឡើងត្រូវបានក្រើមត្រូវ និងមិនទាន់កំណត់រយៈពេលបែករកដែកសារតាមបច្ចកទេសនៃការចែងក្រែងសំណុំ លិខិត
- ស្រាវជ្រាវក្រសួងបញ្ជីសម្រួលសំខាន់ៗ បញ្ជីដែកសារបេបចាស់ និងគ្រប់គ្រងដែកសារព្រឹត្តិបត្របេបសំបុងបញ្ជីតាមក្រសួងស្ថាប័នដែលបានរំសាយទៅហើយ
- ធ្វើការសិក្សាស្រាវជ្រាវដើម្បីបញ្ជីសម្រួលរបស់ដែកសារព្រឹត្តិបត្របេបជាតិ ដែលកំពុងដែករកទុកនៃដែលបរទស តាមរយៈការទិញប្រុទទួលដាក់រំណោយ ប្រុទទួលដាកបញ្ជីនៃបណ្តុះសារដែកជនដែលមានតម្លៃជាប្រធើសាស្ត្រ ប្រជាប់ក្រុងកណ្តាលជាតិ
- និត្យនិងកសារ ប្រុង ដែនទី និងខិត្តបណ្តុះសារ ដែលមានតម្លៃជាប្រធើសាស្ត្រ និងជាប់ក្រុងកណ្តាលជាតិ ដើម្បីអភិវឌ្ឍបញ្ហាប់ដើម
- សិក្សា ស្រាវជ្រាវអំពីបច្ចកទេសកុងការគ្រប់គ្រង និងថែក្រាយដែកសារពីបច្ចកទេសកុងតំបន់និងពិភពលោក ដើម្បីអភិវឌ្ឍគោលការណ៍ និងបច្ចកទេសកុងការគ្រប់គ្រងដែកសារ និងបណ្តុះសារជាតិ ឱ្យបានល្អប្រសើរ
- គ្រប់គ្រងនិងចាត់បែងលើការដាររដ្ឋាល បុគ្គលិក និងសម្ងាត់កុងនាយកដ្ឋាន។

ចំណេះទី១៤
ខាងក្រោមនេះនឹងបានបង្ហាញ

នាយកដ្ឋានសន្និដ្ឋានកម្ពុជាឌីជីថ្មី

នាយកដ្ឋានសន្និដ្ឋានកម្ពុជាឌីជីថ្មី ទទួលបន្ទុកអនុវត្តការកិច្ចតាមអនក្រឹះត្រូវលខេះ៤០ អនក្រ.បក ចុះថ្ងៃ២០/២០១៩

ទី១៥ ខែកញ្ញា: ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្លូវក្នុងតាមបណ្តាស្ថាប័ន
ក្រសួង និងសហគ្រាសសាធារណៈ។

ចំណេះទី១៣

នគរបាលខាងក្រោមខ្លួននៃការប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្លូវក្នុងតាមបណ្តាស្ថាប័ន

ចារ៉ានោះ ..

ផ្លូវលេខាដីការដ្ឋានអាកាសចរណ៍សុវត្ថិភាព ចំណោះទីស្តីការគេណោះរដ្ឋមន្ត្រី ក្រោមការគ្រប់គ្រងបេស់
នាយកដ្ឋាមន្ត្រី។

ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេវដ្ឋានកិច្ច សង្គមកិច្ច និងបេរិយេជ្ជ ក្រុមប្រឹក្សា អាជ្ញាធរ គោលកម្មធិការ
មជ្ឈមណ្ឌលតម្លៃងកសាប្ត្រាប់ពាក់ព័ន្ធនឹងអង្គដំនីជិម្រេវិសាមញ្ញក្នុងគុណភាការកម្ពុជា និងអង្គភាពចំណោះទីស្តីការគេណោះរដ្ឋមន្ត្រី ត្រូវកំណត់ដោយលិខិតបទដ្ឋានគឺយុត្តិដោយទៀត។

ចំណេះទី១៤

អនុគមនាថ្មីនិងស្ថាប័ន

ចារ៉ានោះ ..

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយផ្ទេមន្ត្រីក្រសួងសេវដ្ឋានកិច្ចនិងហិរញ្ញវត្ថុ តាម
លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនក្រុងក្រុមប្រឹក្សាលេខេទ្តេ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័ន
ត្រួតពិនិត្យហិរញ្ញវត្ថុនៅចំណោះដោយចិត្តក្នុងបណ្តាស្ថាប័នក្រសួង។

ចំណេះទី១៥

អនុគមនាថ្មីនិងស្ថាប័ន

ចារ៉ានោះ ..

លិខិតបទដ្ឋានគឺយុត្តិទាំងឡាយដែលពាក់ព័ន្ធនឹងការរៀបចំគំនិតម្រីរាជការនិងការបង្កើតអង្គភាព
នានាបំណុះទីស្តីការគេណោះរដ្ឋមន្ត្រី ត្រូវមានអានុភាពអនុវត្តបន្ទាត់មុខទៅត្រូវការប្រើប្រាស់មានលិខិតបទដ្ឋាន
គឺយុត្តិមកដំនួសស្របតាមខ្លឹមសារនៃអនក្រុងក្រុមប្រឹក្សាលេខេទ្តេ។

ចំណេះទី១៦

អនុគមនាថ្មីនិងស្ថាប័ន

ចារ៉ានោះ ..

អនក្រុងក្រុមប្រឹក្សាលេខេទ្តេ អនក្រ.បក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការបង្កើតបេនាសម្ព័ន្ធនិង
ការប្រព្រឹត្តនៃអគ្គនាយកដ្ឋានរាជក្រុងក្រសួងសេវដ្ឋានកិច្ច និងបទបញ្ជាកំណត់ឡាយដែលផ្តល់យុទ្ធសាស្ត្រនិងអនក្រុងក្រុមប្រឹក្សា
នេះ ត្រូវទូកដានឯករាជ្យ។

ទ្វាងេណី ..

ដើម្បីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាបនដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនក្រើសនេះ តាមការកិច្ចរៀងរាយនាមប៊ីវីជី
ឬ៖ហត្ថលេខាលទៅ។/រាយ

ថ្ងៃទី២០ ខែមី ឆ្នាំ២០១៩ ត្រូវ សំនើសំក ព.ស.២៥៦២
ធ្វើនៅកន្លែងក្រសួងសេដ្ឋកិច្ច ៧ ខែកញ្ញា ឆ្នាំ២០១៨



នគរបាលនគរបាលនគរបាលនគរបាល នគរបាល នគរបាល

បានយកសេចក្តីគោរពជ្រោមដូន

សម្រាប់អគ្គមហាសនាបតីតែដោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយកនគរបាលជ្រើនបាន

នគរបាលជ្រើនបាននគរបាលនគរបាល

កិត្តិនឹងគោរព នគរបាល នគរបាល

នគរបាលនគរបាល :

- ក្រសួងព្រះរាជការណ៍ៗ
- អគ្គលេខាជីវិការដ្ឋានក្រុមហ៊ុនក្រុមហ៊ុន
- អគ្គលេខាជីវិការដ្ឋានក្រុមហ៊ុនក្រុមហ៊ុន
- អគ្គលេខាជីវិការដ្ឋានក្រុមហ៊ុនក្រុមហ៊ុន
- ខ្លួនបំយសអគ្គមហាសនាបតីតែដោនាយករដ្ឋមន្ត្រី
- ខ្លួនបំយសអគ្គមហាសនាបតីតែដោនាយករដ្ឋមន្ត្រី
- ជូនមាន្តាង
- រាជក្រឹត្ត
- នកសារ កាលបរិច្ឆេទ

នគរបាលក្រសួងពេទ្យនគរបាលជាជាន់ខេត្តក្រសួងពេទ្យ

នាយកដ្ឋាន

ឧបសម្ព័ន្ធឌអនក្រសួងពេទ្យ លេខ៊ែល ២១៩៦.អនក្រសួងពេទ្យ ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨

ខេត្តក្រសួងពេទ្យ

ខ្លួនឯកសារ

ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងពេទ្យ

ស្រុកស្រុក

ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨

ខ្លួនឯកសារ

ក្រសួងពេទ្យ

ស្រុកស្រុក

ខេត្តក្រសួងពេទ្យ

ស្រុកស្រុក

នគរបាលក្រសួងពេទ្យ

